


ទំនើងចិត្ត ជា អ្នកខ្មៅ



ទំនើងចិត្ត ជា អ្នកខ្មៅ

អ្នកនាំពាក្យ នៃ គណប្រតិភូ របស់គណបក្សសង្គ្រោះ បានធ្វើសេចក្តីរាយការណ៍ អំពី លទ្ធផល នៃ ជំនួប ជា មួយ មន្ត្រី ក្រសួងមហាផ្ទៃ ស្តីពី ការសម្រេចចិត្ត របស់ ក្រសួងមហាផ្ទៃ មិន ប្រគល់ សុពលភាព ដល់ ថ្នាក់ដឹកនាំ កំពូល នៃ គណបក្សសង្គ្រោះជាតិ ដែលទើបតែតាំងថ្មី ដោយ សមាជវិសមញ្ញបក្ស ក៏ មាន ប្រធាន មួយរូប និង អនុប្រធាន បីរូប ថា ជា ជំនួប គ្មាន លទ្ធផល។

ជំនួប នោះ វា បង្ហាញឲ្យឃើញ ថា នៅ ស្រុកខ្មែរ ជា ស្រុក មិន យកច្បាប់ សំរាប់ ដោះស្រាយ នូវ ការខ្វែង មតិគ្នា រវាង អំណាច រដ្ឋ និងនីតិបុគ្គល (personne morale) នោះឡើយ ព្រោះ នៅ ស្រុកខ្មែរ គ្មាន នីតិរដ្ឋ។ គ្មាន នីតិរដ្ឋ គឺថា គ្មាន តុលាការឯក រាជ្យ, គ្មាន ការបែងចែក បានច្បាស់លាស់ នៃ អំណាចធម្មនុញ្ញ ទាំងបី គឺ នីតិបញ្ញត្តិ, នីតិប្រតិបត្តិ និង តុលាការ។ បើ និយាយ ឲ្យខ្លី គឺ ស្រុកខ្មែរ ជា ស្រុក ដឹកនាំ ដោយ អំណាចផ្តាច់ ការ ប្រើ អំណាចរដ្ឋ ខុសច្បាប់ ដោយ ចេតនា ក្នុង គោលដៅ ពិស្តារ និង ជា ទោល គឺ ដើម្បី បំរើ ប្រយោជន៍ អំណាចផ្តាច់ការ។ គណបក្សកាន់អំណាច តាំងខ្លួន ជា អំណាចរដ្ឋ ក្នុងប្រទេស មិនត្រឹមតែ គ្មាន នីតិរដ្ឋ គឺ នីតិភាព នៃ រដ្ឋខ្មែរ តែម្តង សំរាប់

